

តារាងមាតិកា

បណ្ណសន្យារ៉ាប់រង GC សម្រាប់សិស្សនិស្សិត.....	2
I. និយមន័យ.....	2
II. កម្មវត្ថុនៃការធានា.....	7
III. វិសាលភាពនៃការធានា.....	7
IV. អត្ថប្រយោជន៍នៃការធានា.....	7
V. ការបង់បុព្វលាភធានារ៉ាប់រង.....	8
VI. ករណីមិនធានា.....	10
VII. ទីតាំងភូមិសាស្ត្រនៃការធានា.....	12
VIII. អ្នកទទួលផល	13
IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង.....	13
X. ការបន្តកិច្ចសន្យាធានារ៉ាប់រង.....	14
XI. ការបញ្ចប់បណ្ណសន្យារ៉ាប់រង និងការបញ្ចប់ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា.....	14
XII. ការលុបចោលបណ្ណសន្យារ៉ាប់រង និងការលុបចោលការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា..	15
XIII. ការទាមទារសំណង.....	15
XIV. ការរក្សាព័ត៌មានសម្ងាត់.....	17
XV. ការផ្សះផ្សាវិវាទ	17
XVI. ដែនយុត្តាធិការ.....	17
XVII. បទប្បញ្ញត្តិទូទៅ.....	17
XVIII. ខ និងលក្ខខណ្ឌផ្សេងៗទៀត.....	21
XIX. ឧបសម្ព័ន្ធ.....	22

បណ្ណសន្យារ៉ាប់រង

GC សម្រាប់សិស្សនិស្សិត

(តទៅនេះហៅថា “បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន”)

I. និយមន័យ

១. “**គ្រោះថ្នាក់ជាយថាហេតុ**” មានន័យថាហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងណាមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ដែលជាមូលហេតុតែមួយគត់ដែលបង្កឱ្យមានរបួសរាងកាយ។ របួសរាងកាយដែលផ្នែកខ្លះ ឬទាំងស្រុងនៃរបួសនោះ បណ្តាលមកពីជំងឺ ឬការឆ្លងមេរោគបាក់តេរី ឬវីរុស មិនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ជាយថាហេតុឡើយ។

២. “**របួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ**” សំដៅដល់មរណភាព ឬពិការភាពដែលបណ្តាលដោយផ្ទាល់មកពីរបួសរាងកាយ និងដែលកើតឡើងក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ជាយថាហេតុ។

៣. “**បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន**” សំដៅទៅលើខ និងលក្ខខណ្ឌដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ធានារ៉ាប់រងមូលដ្ឋាន ហើយត្រូវរាប់បញ្ចូលកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមទាំងអស់លើកលែងតែមានការកំណត់ជាក់លាក់ថាកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមនោះមិនត្រូវបានចាត់បញ្ចូលជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះ។

៤. “**អ្នកទទួលផល**” សំដៅដល់តតិយជននៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ដែលនឹងទទួលបានអត្ថប្រយោជន៍ស្របច្បាប់ពីបណ្ណសន្យារ៉ាប់រងនេះ។

៥. “**របួសរាងកាយ**” មានន័យថាលក្ខណៈមិនប្រក្រតីនៃរាងកាយដែលកើតមានឡើងក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងបានកើតឡើងដោយផ្ទាល់ និងឯករាជ្យដោយមូលហេតុទាំងឡាយដូចជាដោយអំពើហិង្សា ពីខាងក្រៅ អាចមើលឃើញ និងដោយចៃដន្យតែប៉ុណ្ណោះ ហើយមិនមែនបណ្តាលមកពីជំងឺ ឬមេរោគណាមួយឡើយ។

៦. “**ការបាក់បែកឆ្អឹងដែលព្យាបាលដោយវះកាត់**” មានន័យថាការបាក់បែកឆ្អឹងដោយសារគ្រោះថ្នាក់ជាយថាហេតុដែលតម្រូវការព្យាបាលដោយការវះកាត់ និងគាំទ្រដោយរបាយការណ៍ជារូបភាពវេជ្ជសាស្ត្រ។ ការបាក់បែកឆ្អឹងដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (ជំងឺ) និងការផ្តាត់សន្ទាក់ឆ្អឹង មិនត្រូវបានរាប់បញ្ចូលឡើយ។ ក្នុងនិយមន័យនេះ ការបាក់បែកឆ្អឹងត្រូវរាប់បញ្ចូលការបាក់បែកឆ្អឹង ដូចមានរៀបរាប់ខាងក្រោម ÷

- i. ការបាក់បែកឆ្អឹងខ្នង (Spine)
- ii. ការបាក់បែកឆ្អឹងត្រគាក (Pelvic)
- iii. ការបាក់បែកឆ្អឹងដើមដៃ (Humerus)
- iv. ការបាក់បែកឆ្អឹងតូចកំភួនដៃ (Radius)
- v. ការបាក់បែកឆ្អឹងធំកំភួនដៃ (Ulna)
- vi. ការបាក់បែកឆ្អឹងភ្លៅ (Femur)
- vii. ការបាក់បែកឆ្អឹងស្មង (Tibia)
- viii. ការបាក់បែកឆ្អឹងកំភួនជើង (Fibula)

7. “ការបាក់បែកឆ្អឹងដែលព្យាបាលដោយមិនវះកាត់” មានន័យថាការបាក់បែកឆ្អឹងដោយសារតែគ្រោះថ្នាក់ជាយថាហេតុដែលត្រូវព្យាបាលដោយការវះកាត់ និងគាំទ្រដោយរបាយការណ៍ជាប្រភពវេជ្ជសាស្ត្រ។ ការបាក់បែកឆ្អឹងដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ(ជំងឺ) និងការផ្លាស់សន្លាក់ឆ្អឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ ក្នុងនិយមន័យនេះ ការបាក់បែកឆ្អឹង ត្រូវបានរាប់បញ្ចូលការបាក់បែកឆ្អឹងដូចមានរៀបរាប់ខាងក្រោម ៖

- i. ការបាក់បែកឆ្អឹងខ្នង (Spine)
- ii. ការបាក់បែកឆ្អឹងត្រគាក (Pelvic)
- iii. ការបាក់បែកឆ្អឹងដើមដៃ (Humerus)
- iv. ការបាក់បែកឆ្អឹងតូចកំភួនដៃ (Radius)
- v. ការបាក់បែកឆ្អឹងធំកំភួនដៃ (Ulna)
- vi. ការបាក់បែកឆ្អឹងភ្លៅ (Femur)
- vii. ការបាក់បែកឆ្អឹងស្មង (Tibia)
- viii. ការបាក់បែកឆ្អឹងកំភួនជើង (Fibula)

៨. “ច្បាប់នៃប្រទេសកម្ពុជា” សំដៅដល់ច្បាប់ដែលមាន និងបទប្បញ្ញត្តិណាមួយ ឬទាំងអស់ដែលត្រូវបានដាក់ឱ្យអនុវត្តនៅប្រទេសកម្ពុជានិង/ ឬ រាល់វិសោធនកម្មដែលពាក់ព័ន្ធ។

៩. “រយៈពេលសម្រេចចិត្ត” សំដៅទៅលើរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃគិតចាប់ពីថ្ងៃដែលអ្នកបានទទួលបណ្ណសន្យារ៉ាប់រង។

១០. “កិច្ចសន្យា” សំដៅដល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ដែលធ្វើឡើងដោយក្រុមហ៊ុន និងម្ចាស់បណ្ណសន្យារ៉ាប់រង/សមាជិកដែលត្រូវបានធានា។

១១. “កាលបរិច្ឆេទចាប់ផ្តើមសុពលភាព” ឬ **“កាលបរិច្ឆេទចាប់ផ្តើម”** គឺជាកាលបរិច្ឆេទដែលការធានារ៉ាប់រងស្របតាមបណ្ណសន្យារ៉ាប់រងនេះ ឬបណ្ណសន្យារ៉ាប់រងពាក់ព័ន្ធចូលជាធរមាន។ កាលបរិច្ឆេទចាប់ផ្តើមសុពលភាពត្រូវបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ហើយកាលបរិច្ឆេទចាប់ផ្តើម គឺជាកាលបរិច្ឆេទនៃការចេញកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមនានា ដែលមានបង្ហាញក្នុងកិច្ចសន្យាបន្ថែមនីមួយៗនៅរាល់ពេលដែលខ និងលក្ខខណ្ឌដើមរបស់បណ្ណសន្យារ៉ាប់រងនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។

១២. “សមាជិកដែលត្រូវបានធានា” សំដៅទៅលើម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលដែលឈ្មោះ និងព័ត៌មានផ្ទាល់ខ្លួនត្រូវបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

១៣. “ការបាត់បង់ដៃ ឬជើង” សំដៅដល់ការបាត់បង់ទាំងស្រុងនៃដៃ ឬជើង នៅត្រង់ឬលើ កដៃ ឬកជើង ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ ហើយការបាត់បង់នោះរួមបញ្ចូលទាំងការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃមុខងារប្រើប្រាស់អវយវៈទាំងនោះ។ ការបាត់បង់ដែលមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃមុខងារប្រើប្រាស់អវយវៈទាំងនោះត្រូវមានរយៈពេលយ៉ាងហោចណាស់ ៦ (ប្រាំមួយ) ខែ។

១៤. “ការបាត់បង់ភ្នែក” សំដៅដល់ការបាត់បង់ទាំងស្រុងនូវចក្ខុវិញ្ញាណ និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃភ្នែក ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ។ ការបាត់បង់ដែលមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃភ្នែក សំដៅដល់ការបាត់បង់គ្រាប់ភ្នែកម្ខាង ឬពិការភ្នែកម្ខាងទាំងស្រុង ។

១៥. “ការបាត់បង់ម្រាមដៃ ឬម្រាមជើង” សំដៅដល់ការបាត់បង់ទាំងស្រុងដោយការដាច់ម្រាមដៃ ឬម្រាមជើងដោយគ្រោះថ្នាក់ជាយថាហេតុ ត្រង់ចំណុចនៃសន្លាក់រវាងឆ្អឹងប្រអប់ដៃ និងម្រាមដៃ ឬសន្លាក់រវាងឆ្អឹងប្រអប់ជើង និងម្រាមជើង។

១៦. “ការបាត់បង់សមត្ថភាពក្នុងការនិយាយ” សំដៅដល់ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃសមត្ថភាពក្នុងការនិយាយ ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ។ រយៈពេលវាយតម្លៃអប្បបរមា ៦ (ប្រាំមួយ) ខែត្រូវបានអនុវត្ត។ ភស្តុតាងវេជ្ជសាស្ត្រដែលបង្ហាញពីការរងរបួសនៃខ្សែសំលេង ដើម្បីបញ្ជាក់ពីពិការភាពនេះ ត្រូវតែផ្តល់ដោយអ្នកជំនាញវេជ្ជសាស្ត្រផ្នែកត្រចៀក ច្រមុះ និងបំពង់ក (ENT) ដែលក្រុមហ៊ុនអាចទទួលយកបាន។ រាល់ការបាត់បង់សមត្ថភាពក្នុងការនិយាយដោយសារជំងឺ មូលហេតុធម្មជាតិ និង/ឬទាក់ទងនឹងជំងឺផ្លូវចិត្ត មិនស្ថិតក្រោមការធានាឡើយ។

១៧. “ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮ” សំដៅដល់ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នៃសមត្ថភាពក្នុងការស្តាប់ឮ ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ ហើយការបាត់បង់នោះគឺធំជាង 80 ដេស៊ីបែល នៃប្រេកង់សរុបក្នុងការស្តាប់ឮនៃត្រចៀកម្ខាង ឬទាំងសងខាង។ ភស្តុតាងវេជ្ជសាស្ត្រក្នុងទម្រង់នៃការធ្វើតេស្តសំឡេង និងកម្រិតសំឡេងត្រូវតែ ផ្តល់និងបញ្ជាក់ដោយអ្នកជំនាញវេជ្ជសាស្ត្រផ្នែកត្រចៀក ច្រមុះ និងបំពង់ក (ENT) ដែលក្រុមហ៊ុនអាចទទួលយកបាន។ រាល់ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮដោយសារជំងឺ មូលហេតុធម្មជាតិ និង/ឬ ទាក់ទងនឹងជំងឺផ្លូវចិត្ត មិនស្ថិតក្រោមការធានាឡើយ។

១៨. “អចិន្ត្រៃយ៍” មានន័យថាការណ៍ដែលរំពឹងថាអាចស្ថិតនៅពេញមួយជីវិតរបស់សមាជិកដែលត្រូវបានធានា។

១៩. “ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើបណ្ណសន្យារ៉ាប់រងនេះ។

២០. “បណ្ណសន្យារ៉ាប់រង” សំដៅដល់បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមផ្សេងៗដែលអាចនឹងភ្ជាប់មកជាមួយបណ្ណសន្យារ៉ាប់រង។

២១. “ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅទៅកាលបរិច្ឆេទដែលៗជារៀងរាល់ឆ្នាំ ដូចនឹងកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រង។

២២. “កាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រង” គឺជាកាលបរិច្ឆេទចូលជាធរមាននៃបណ្ណសន្យារ៉ាប់រង ដូចមានបង្ហាញក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។ វាជាកាលបរិច្ឆេទដែលខួបនៃបណ្ណសន្យារ៉ាប់រង ឆ្នាំនៃបណ្ណសន្យារ៉ាប់រង ខែនៃបណ្ណសន្យារ៉ាប់រង និងកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង ត្រូវបានកំណត់។

២៣. “ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅទៅលើរយៈពេល ១២ (ដប់ពីរ) ខែ ចន្លោះខួបចំនួន ២ (ពីរ) នៃបណ្ណសន្យារ៉ាប់រង។

២៤. “បុព្វលាភធានារ៉ាប់រង” សំដៅទៅលើចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់មកឱ្យក្រុមហ៊ុនតាមការកំណត់របស់ក្រុមហ៊ុននៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។

២៥. “អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម” សំដៅទៅលើអត្ថប្រយោជន៍ ឬការធានារ៉ាប់រងបន្ថែមទៅលើបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន។ វាត្រូវបានដាក់ភ្ជាប់ជាមួយនឹងបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន ប្រសិនបើផលិតផល ឬឈ្មោះកូដ និងលេខទម្រង់ឯកសារ មានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ឬក្រោយមកត្រូវបានដាក់បន្ថែមដោយកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមផ្សេងៗ។

២៦. “សាលា” សំដៅដល់សាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ ជាមួយសិទ្ធិរដ្ឋ ឬឯកជនដែលបានចុះបញ្ជី និងទទួលបានការអនុញ្ញាត/អាជ្ញាបណ្ណត្រឹម ត្រូវក្នុងការផ្តល់នូវសេវាអប់រំដោយគ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាល ឬមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការបង្ហាត់បង្រៀន និងជាកន្លែងដែលសមាជិកដែលត្រូវបានធានាបានចុះឈ្មោះជាសិស្ស និស្សិត។

២៧. “ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង” មានន័យថាជាទឹកប្រាក់នៃការធានារ៉ាប់រងសម្រាប់សមាជិក ដែលត្រូវបានធានា ដែលបានកំណត់នៅពេលចេញបណ្ណសន្យារ៉ាប់រង និងដែលបានបង្ហាញនៅក្នុង វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។ ប្រសិនបើចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងត្រូវបានកែប្រែជាបន្ត បន្ទាប់តាមរយៈខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ ទឹកប្រាក់ក្រោយការកែប្រែនេះនឹងក្លាយជា ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។

២៨. “សិស្សនិស្សិត” សំដៅដល់បុគ្គលដែលចូលរៀនជាទៀងទាត់ក្នុងថ្នាក់រៀនជាផ្លូវការនៅសាលា លើកលែងតែបុគ្គលដែលជាបុគ្គលិកពេញម៉ោងនៅសាលានោះ ដែលមិនមានសិទ្ធិជាសមាជិកដែលត្រូវ បានធានា ក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ។

២៩. “ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” ឬ “ពិការភាព” មានន័យថាសមាជិកដែលត្រូវបានធានារង គ្រោះដោយការបាត់បង់ទាំងស្រុង និងដែលមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ភ្នែកម្ខាង និងជើងម្ខាង។

តាមរយៈនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវ៖

- (ក) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់គ្រាប់ភ្នែក ឬពិការភ្នែកទាំងស្រុង
- (ខ) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកដៃឡើងទៅ និង
- (គ) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកជើងឡើងទៅ។

ក្នុងករណីបាត់បង់ដៃ ឬជើង ឬភ្នែកទាំងស្រុង លិខិតបញ្ជាក់អំពីការបាត់បង់នេះអាចត្រូវបានធ្វើឡើងនៅ ពេលណាក៏បានក្នុងអំឡុងរយៈពេលនៃការធានារ៉ាប់រង និងនាពេលដែលបណ្ណសន្យារ៉ាប់រងនៅមាន សុពលភាព។

តាមរយៈនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយឡើងវិញបានជាអចិន្ត្រៃយ៍នូវ ដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ក៏មានន័យថាជាការបាត់បង់នូវមុខងារប្រើប្រាស់របស់ដៃម្ខាង ឬ ទាំងពីរ ឬជើងម្ខាង ឬទាំងពីរនោះដែរ ប្រសិនបើមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យ ដែលបានចុះបញ្ជី យ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្តថាការបាត់បង់នោះកើតឡើងបន្ទាប់ពីថ្ងៃកំណើតឆ្នាំទី ១៨ (ដប់ប្រាំបី) របស់សមាជិកដែលត្រូវបានធានា ហើយដែលស្ថានភាពពិការនេះមានរយៈពេលយ៉ាងហោចណាស់ ៦ (ប្រាំមួយ) ខែ។

៣០. “យើង” “យើងខ្ញុំ” “របស់យើងខ្ញុំ” ឬ “ក្រុមហ៊ុន” សំដៅដល់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ អ៊ិនស្តរន ម.ក។

៣១. “អ្នក” ឬ “របស់អ្នក” សំដៅដល់ម្ចាស់បណ្ណសន្យារ៉ាប់រងដូចបានបង្ហាញនៅក្នុងវិញ្ញាបនបត្រ ធានារ៉ាប់រងជាក្រុម។

នៅពេលណាដែលបរិបទតម្រូវ វាក្យស័ព្ទមានភេទប្រុស ត្រូវអនុវត្តចំពោះវាក្យស័ព្ទភេទស្រីផងដែរ ហើយវាក្យស័ព្ទជាឯកវចនៈ ត្រូវរាប់បញ្ចូលទាំងវាក្យស័ព្ទជាពហុវចនៈដែរ។

II. កម្មវត្ថុនៃការធានា

អាយុជីវិតនៃសមាជិកដែលត្រូវបានធានា។

III. វិសាលភាពនៃការធានា

ក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព បណ្ណសន្យារ៉ាប់រងនេះផ្តល់ការពារលើ៖

១. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និង
២. ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹង ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថា ហេតុ។

IV. អត្ថប្រយោជន៍នៃការធានា

១. សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុង អំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះកំពុងមានសុពលភាព និងហើយមុនថ្ងៃខួបកំណើតលើកទី៦៥ (ហុកសិបប្រាំ) របស់សមាជិកដែលត្រូវបានធានារូបនោះ យើងខ្ញុំនឹងផ្តល់សំណងជូនអ្នក ឬសមាជិក ដែលត្រូវបានធានា ឬអ្នកទទួលផលនូវចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង ដូចបានចែងក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម នៅពេលដែលសមាជិកដែល ត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយដកបំណុលនានានៃបណ្ណ

សន្យារ៉ាប់រងនេះ។ បន្ទាប់មកការធានារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានារ៉ាប់រងនោះ ស្របតាមបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់។

២. សំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹងដោយគ្រោះថ្នាក់ជាយថាហេតុ
ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលរងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ឬការបាក់បែកឆ្អឹង ដោយគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះកំពុងមានសុពលភាព និងក្នុងរយៈពេល ៦ (ប្រាំមួយ) ខែគិតចាប់ពីកាលបរិច្ឆេទកើតមានគ្រោះថ្នាក់ជាយថាហេតុនោះ យើងខ្ញុំនឹងផ្តល់ជូននូវសំណងជាភាគរយនៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង ដូចបានចែងក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ដូចមានចែងក្នុងមាត្រា XIX ឧបសម្ព័ន្ធ។ មិនមានសំណងនឹងត្រូវផ្តល់ជូនឡើយ ប្រសិនបើពិការភាព ឬការបាក់បែកឆ្អឹង មិនមានចែងក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង។ ក្នុងកាលៈទេសៈណាក៏ដោយ ចំនួនទឹកប្រាក់សរុបដែលត្រូវផ្តល់ជូនសម្រាប់សមាជិកដែលត្រូវបានធានាម្នាក់ មិនអាចលើសពី ១០០%នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងឡើយ ទោះបីសមាជិកដែលត្រូវបានធានារ៉ាប់រងនោះទទួលរងគ្រោះថ្នាក់ជាយថាហេតុ ១ (មួយ) ឬច្រើនក៏ដោយ។ នៅពេលទូទាត់សំណងរួច ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃសំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹង ដោយគ្រោះថ្នាក់ជាយថាហេតុនឹងត្រូវកាត់ចេញពីចំនួនទឹកប្រាក់ដែលត្រូវបង់សរុប ស្របតាមបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលផ្តល់ប្រាក់សំណងធានារ៉ាប់រងណាមួយនៃអត្ថប្រយោជន៍ខាងលើ ប្រាក់ជំពាក់ណាមួយស្របតាមបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវដកចេញពីចំនួនទឹកប្រាក់ដែលត្រូវទូទាត់ ស្របតាមបណ្ណសន្យារ៉ាប់រងនេះ។ ខ និងលក្ខខណ្ឌទាំងនេះ ជំនួសឱ្យបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីនេះ ដែលអាចនឹងភ្ជាប់ជាមួយ ឬដែលអាចជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះ។

V. ការបង់បុព្វលាភធានារ៉ាប់រង

១. ការបង់ប្រាក់

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកឱ្យយើងខ្ញុំទៅតាមកាលបរិច្ឆេទដែលដល់កំណត់ត្រូវបង់ ឬមុនកាលបរិច្ឆេទដល់កំណត់ត្រូវបង់ តាមវិធីដែលយើងខ្ញុំកំណត់។ លិខិតតម្កល់ប្រាក់ដែលមានសុពលភាព ឬការកាត់បុព្វលាភធានារ៉ាប់រងចេញពីគណនីដែលបង្ហាញក្នុងរបាយការណ៍គណនីរបស់អ្នកត្រូវបានចាត់ទុកថាជាភស្តុតាងនៃការបានបង់ប្រាក់រួច។

២. ការបំពាន

បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់ នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះដល់កាលកំណត់ បណ្ណសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ។

៣. រយៈពេលអនុគ្រោះ

រយៈពេលអនុគ្រោះចំនួន ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងដំបូង។ បណ្ណសន្យារ៉ាប់រងនេះនឹងបន្តមានសុពលភាពអនុវត្តក្នុងអំឡុងរយៈពេលអនុគ្រោះនេះ។ ប្រសិនបើមានបុព្វលាភធានារ៉ាប់រងណាមួយមិនទាន់បានបង់នៅពេលផុតរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃកាលបរិច្ឆេទផុតកំណត់នៃរយៈពេលអនុគ្រោះ លើកលែងតែម្ចាស់បណ្ណសន្យារ៉ាប់រងបានជូនដំណឹងមកយើងខ្ញុំជាលាយលក្ខណ៍អក្សរជាមុនអំពីការមិនបន្ត ទើបបណ្ណសន្យារ៉ាប់រងនោះនឹងមិនបន្តនៅកាលបរិច្ឆេទនោះ។ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបង់បុព្វលាភធានារ៉ាប់រងមកឱ្យយើងខ្ញុំតាមសមាមាត្រ (pro-rata premium) សម្រាប់រយៈពេលដែលបណ្ណសន្យាមានសុពលភាពក្នុងរយៈពេលអនុគ្រោះ។

៤. ការកាត់កងបុព្វលាភធានារ៉ាប់រងនៅពេលមរណភាព ឬពិការភាព

បន្ទាប់ពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៃសមាជិកដែលត្រូវបានធានា សមតុល្យណាមួយនៃបុព្វលាភធានារ៉ាប់រង ដែលដល់កាលកំណត់ត្រូវបង់នៅពេលចុងបញ្ចប់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងដែលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះកើតឡើង ត្រូវកាត់កងចេញពីសំណងធានារ៉ាប់រងដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

៥. អត្រាបុព្វលាភធានារ៉ាប់រង

យើងខ្ញុំមានសិទ្ធិផ្លាស់ប្តូរអត្រាបុព្វលាភធានារ៉ាប់រងដែលនឹងត្រូវបានគណនា (ក) នៅខួបនៃបណ្ណសន្យារ៉ាប់រងណាមួយ ឬ (ខ) នៅកាលបរិច្ឆេទទូទាត់បុព្វលាភធានារ៉ាប់រងណាមួយ ក្នុងករណីដែលអត្រាបុព្វលាភធានារ៉ាប់រងត្រូវបានគិតនៅពេលនោះមានសុពលភាពយ៉ាងហោចណាស់ដប់ពីរ (១២) ខែ ឬ (គ) នៅពេលដែលហានិភ័យដែលបានធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ បានកើនឡើង ឬ (ឃ) នៅពេលមានការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះសមាជិកភាពដែលប៉ះពាល់ដល់បុព្វលាភធានារ៉ាប់រង ហើយដែលយើងខ្ញុំបានជូនដំណឹងដល់អ្នក យ៉ាងហោចណាស់សាមសិប (៣០) ថ្ងៃ មុនដល់កាលបរិច្ឆេទទូទាត់បុព្វលាភធានារ៉ាប់រង។

VI. ករណីមិនធានា

១. មរណភាព

មិនមានអត្ថប្រយោជន៍លើមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់សមាជិកដែលត្រូវបានធានាត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។
- (២) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើកូដកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតាលើយន្តហោះនៃក្រុមហ៊ុន

អាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវ ដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។

(៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នក ស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។

(៧) ស្ថានភាពដែលមានពីមុនស្រាប់មុនកាលបរិច្ឆេទដែលបណ្តសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្តសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុង ក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបាន ធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួល យកដោយក្រុម

ហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែល មានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- ក) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
- ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវ បានណែនាំ
- គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
- ឃ) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

(៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណា មួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

(៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតធ្លាក់ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

៣. ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹងដោយគ្រោះថ្នាក់ជាយថាហេតុ

ក្រុមហ៊ុននឹងមិនធានាលើករណីរបស់បង្កដោយគ្រោះថ្នាក់ណាមួយដែលបណ្តាលដោយផ្ទាល់ ឬដោយ ប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយហេតុការណ៍ណាមួយខាងក្រោម៖

- (១) ហិង្សាលើរាងកាយ ឬឃាតកម្ម
- (២) កុប្បកម្ម និងចលាចលស៊ីវិល សកម្មភាពឧស្សាហកម្ម ឬភេរវកម្ម
- (៣) ការប្រឈមនឹងគ្រោះថ្នាក់ ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឱ្យរបួសខ្លួនឯង ឬការធ្វើអត្ត ឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក្តី
- (៤) សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍

- (៥) ចូលបម្រើក្នុងជួរកងទ័ពក្នុងអំឡុងពេលមានប្រកាសឬ គ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាក្នុងប្រតិបត្តិការសង្គ្រាម ឬការពារសណ្តាប់ធ្នាប់សាធារណៈ
- (៦) ចូលរួមប្រតិបត្តិការចុះចាប់ខ្លួនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់
- (៧) ការរំលោភបំពាន ឬប៉ងប៉ងរំលោភបំពានច្បាប់ ឬបដិសេធនឹងការចាប់ខ្លួន
- (៨) ការចូលរួមក្នុងអំពើហិង្សាណាមួយ ឬការវាយតប់គ្នានៅតាមទីកន្លែងសាធារណៈ
- (៩) ឧប្បទ្ទវហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកដែលត្រូវបានធានាស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ថ្នាំដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ
- (១០) រោគក្លិន ការប៉ះពាល់ផ្សិត ឬបាក់តេរី (លើកលែងតែការកើតខ្លះដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់)
- (១១) ការស្រូបចូល ឬប្រើប្រាស់សារធាតុពុល ផ្សែងពុល ឬឧស្ម័នមានជាតិពុលដោយចេតនា ឬ ធ្វេសប្រហែស
- (១២) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតាលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (១៣) បទល្មើសព្រហ្មទណ្ឌដែលបានប្រព្រឹត្ត ឬប៉ងប៉ងប្រព្រឹត្តដោយអ្នក ឬសមាជិកដែលត្រូវបានធានា ឬអ្នកទទួលផល។
- (១៤) ពិការភាពដែលកើតចេញពីស្ថានភាពរាងកាយ ឬផ្លូវចិត្តដែលមានស្រាប់មុនកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការធានារ៉ាប់រងនៃសមាជិកដែលត្រូវបានធានា ដែលមិនត្រូវបានបង្ហាញនៅក្នុងពាក្យស្នើសុំ ឬរបាយការណ៍ប្រកាសសុខភាព។
- (១៥) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតធំត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

VII. វិធានការសុវត្ថិភាពនៃការធានា

ការធានាលើករណីមរណភាព លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ លើពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងលើការបាក់បែកឆ្អឹង គឺអនុវត្តទូទាំងពិភពលោក។

VIII. អ្នកទទួលផល

នៅពេលណាដែលអ្នកទទួលផលត្រូវបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ អ្នកទទួលផលនោះនឹងត្រូវបានចាត់ទុកថាជាអ្នកទទួលបានសិទ្ធិក្នុងការទទួលបានផលពីបណ្ណសន្យារ៉ាប់រងនេះ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនេះមានការទាមទារសំណង។

សមាជិកដែលត្រូវបានធានាអាចកំណត់អ្នកទទួលផល ដោយការផ្តល់ឈ្មោះអ្នកទទួលផលទាំងនោះមកយើងខ្ញុំជាមួយនឹងជំនួយដល់ដំណើរការកំណត់អត្តសញ្ញាណ និងតាមទម្រង់ដែលបានកំណត់ដោយយើងខ្ញុំ (នៅក្នុងពាក្យស្នើសុំ ឬក្នុងទម្រង់ដែលបានផ្តល់ដោយយើងខ្ញុំ)។ ការកំណត់អ្នកទទួលផលត្រូវតែមានការចុះហត្ថលេខាដោយសមាជិកដែលត្រូវបានធានា ឬអ្នកតំណាងដែលមានការអនុញ្ញាតពីម្ចាស់ បណ្ណសន្យារ៉ាប់រង ព្រមទាំងបានដាក់ពាក្យស្នើសុំមកយើងខ្ញុំ។

ក្នុងកំឡុងពេលធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា គាត់អាចផ្លាស់ប្តូរអ្នកទទួលផលជាមុនដោយមិនចាំបាច់មានការយល់ព្រមពីអ្នកទទួលផលណាម្នាក់ឡើយ ដោយគ្រាន់តែមានសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ និងដាក់ឯកសារស្នើសុំនោះមកយើងខ្ញុំ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនៃការចាត់ចែង ឬការបញ្ជាក់អះអាងណាមួយឡើយ។

ប្រសិនបើមានអ្នកទទួលផលលើសពីមួយនាក់ លើកលែងតែការបែងចែកជាភាគរយ ឬសមាមាត្រត្រូវបានផ្តល់ជូនតាមអ្នកទទួលផលនីមួយៗ ក្នុងការកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ បើមិនដូច្នោះទេ នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ សំណងមរណភាពនឹងត្រូវផ្តល់ជូនអ្នកទទួលផលនីមួយៗក្នុងចំណែកស្មើគ្នា។ ប្រសិនបើគ្មានអ្នកទទួលផលក្នុងបណ្ណសន្យារ៉ាប់រងនេះនៅរស់រានមានជីវិត នៅពេលដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬប្រសិនបើសមាជិកដែលត្រូវបានធានាខកខានមិនបានកំណត់អ្នកទទួលផលស្របតាមបទប្បញ្ញត្តិនេះ សំណងមរណភាពនឹងត្រូវធ្វើឡើងដោយអនុលោមតាមច្បាប់ជាធរមាននាពេលនោះ។

ក្នុងករណីមានវិវាទអំពីការទាមទារសំណង ឬការបែងចែកអត្ថប្រយោជន៍ដល់អ្នកទទួលផលផ្សេងៗគ្នា យើងខ្ញុំត្រូវគោរពតាមសេចក្តីសម្រេច ឬសាលដីកាដែលពាក់ព័ន្ធរបស់តុលាការដែលមានសមត្ថកិច្ច។

IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងអាចត្រូវបានកែប្រែដោយយើង អាស្រ័យតាមការព្រមព្រៀងបន្ទាប់ពីការវាយតម្លៃហានិភ័យធានារ៉ាប់រង ឬដោយការស្នើសុំរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងដើម្បីកែប្រែព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទូរស័ព្ទ អាសយដ្ឋាន ឬអ៊ីម៉ែល ឬរាល់ព័ត៌មានផ្សេងៗទៀតដែលអាចអនុវត្តបាន។

ការកែប្រែណាមួយចំពោះកិច្ចសន្យាធានារ៉ាប់រងនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនទទួលយកការកែប្រែ ហើយការកែប្រែនោះនឹងមានប្រសិទ្ធភាពចាប់ពីពេលដែលកិច្ចសន្យាបន្ថែមត្រូវបានចេញជូនដោយយើងខ្ញុំ និងប្រគល់ជូនអ្នក តាមកំណត់ត្រារបស់យើងខ្ញុំ។

X. ការបន្តកិច្ចសន្យាធានារ៉ាប់រង

បណ្ណសន្យារ៉ាប់រងនេះត្រូវបានចេញសម្រាប់រយៈពេលមួយឆ្នាំ ហើយនឹងត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិនៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ តាមការកំណត់បុព្វលាភធានារ៉ាប់រងដោយយើងខ្ញុំប្រសិនបើយើងខ្ញុំចេញបង្កាន់ដៃជាផ្លូវការសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនៅពេលដល់ខួបនៃបណ្ណសន្យារ៉ាប់រង ដែលនឹងត្រូវបង់ដោយអ្នកនៅថ្ងៃនោះ។ យើងខ្ញុំ សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬកែតម្រូវអត្រាបុព្វលាភធានារ៉ាប់រង ខ និងលក្ខខណ្ឌ នៅពេលដល់ខួបនៃបណ្ណសន្យារ៉ាប់រងណាមួយ ដោយជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់សាមសិប (៣០) ថ្ងៃ មុនដល់ខួបនៃបណ្ណសន្យារ៉ាប់រង។

XI. ការបញ្ចប់បណ្ណសន្យារ៉ាប់រង និងការបញ្ចប់ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា

ប្រសិនបើអ្នកស្នើសុំបញ្ចប់បណ្ណសន្យារ៉ាប់រងនេះក្រោយរយៈពេលសម្រេចចិត្តបានបញ្ចប់ ឬស្នើសុំបញ្ចប់ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា ក្រោយកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ដោយជូនដំណឹងមកយើងខ្ញុំជាលាយលក្ខណ៍អក្សរ ភាគរយនៃបុព្វលាភធានារ៉ាប់រងដូចបានចែងក្នុងតារាងខាងក្រោមនឹងត្រូវសងត្រឡប់ទៅវិញ សម្រាប់ការស្នើសុំបញ្ចប់ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា÷

ចំនួនខែដែលនៅសល់ គិតរហូតដល់កាលបរិច្ឆេទដល់កាលកំណត់នៃការធានារ៉ាប់រង ដោយវិធីសាស្ត្របង់បុព្វលាភនីមួយៗ	ភាគរយ (%) នៃបុព្វលាភធានារ៉ាប់រងដែលត្រូវសងត្រឡប់ទៅវិញ		
	ប្រចាំឆ្នាំ	ប្រចាំឆមាស	ប្រចាំត្រីមាស និងប្រចាំខែ
ច្រើនជាង៩ខែ	៥០%	-	-
ច្រើនជាង៨ខែ ប៉ុន្តែតិចជាងឬស្មើ៩ខែ	៤០%	-	-
ច្រើនជាង៧ខែ ប៉ុន្តែតិចជាងឬស្មើ៨ខែ	៣៥%	-	-
ច្រើនជាង៦ខែ ប៉ុន្តែតិចជាងឬស្មើ៧ខែ	៣០%	-	-
ច្រើនជាង៥ខែ ប៉ុន្តែតិចជាងឬស្មើ៦ខែ	២៥%	៤០%	-
ច្រើនជាង៤ខែ ប៉ុន្តែតិចជាងឬស្មើ៥ខែ	១៥%	៣០%	-
ច្រើនជាង៣ខែ ប៉ុន្តែតិចជាងឬស្មើ៤ខែ	១០%	២០%	-
តិចជាងឬស្មើ៣ខែ	០%	០%	-

XII. ការលុបចោលបណ្ណសន្យារ៉ាប់រង ឬការលុបចោលការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា

១. ការលុបចោលបណ្ណសន្យារ៉ាប់រង

ប្រសិនបើបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានលុបចោលតាមសំណើជាលាយលក្ខណ៍អក្សររបស់អ្នកមកកាន់យើងខ្ញុំ យើងខ្ញុំនឹងផ្តល់ត្រឡប់ជូននូវចំនួនទឹកប្រាក់ដែលស្មើនឹងផលបូកសរុបនៃបុព្វលាភធានារ៉ាប់រងដែលត្រូវសងត្រឡប់ទៅវិញសម្រាប់សមាជិកដែលត្រូវបានធានាម្នាក់ៗ ដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព នៅពេលដែលការជូនដំណឹងនោះត្រូវបានទទួលដោយក្រុមហ៊ុន។

ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការលុបចោលបណ្ណសន្យារ៉ាប់រងនេះ នឹងមិនបង្កើតទំនួលខុសត្រូវមកលើភាគីយើងខ្ញុំទេ ប៉ុន្តែយើងនឹងសងត្រឡប់បុព្វលាភធានារ៉ាប់រងទាំងនោះវិញ។

២. ការលុបចោលការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា

ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា នឹងត្រូវបានបញ្ចប់ភ្លាមៗតាមកាលបរិច្ឆេទដូចខាងក្រោម៖

- (១) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់សមាជិកដែលត្រូវបានធានា។ ឬ
- (២) កាលបរិច្ឆេទនៃការលុបចោលបណ្ណសន្យារ៉ាប់រងនេះ។ ឬ
- (៣) កាលបរិច្ឆេទដែលសមាជិកដែលត្រូវបានធានា អស់សិទ្ធិទទួលបានការធានារ៉ាប់រងពីបណ្ណសន្យារ៉ាប់រងនេះ។ ឬ

ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការលុបចោលការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានានេះ នឹងមិនបង្កើតទំនួលខុសត្រូវមកលើភាគីយើងខ្ញុំទេ ប៉ុន្តែយើងនឹងសងត្រឡប់បុព្វលាភធានារ៉ាប់រងទាំងនោះវិញ។

XIII. ការទាមទារសំណង

១. ការជូនដំណឹងអំពីការទាមទារសំណង

ការជូនដំណឹងភ្លាមៗអំពីការទាមទារសំណងត្រូវប្រគល់ឱ្យយើងខ្ញុំក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃបន្ទាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ឬបាក់បែកឆ្អឹង។ ការជូនដំណឹងអំពីការទាមទារសំណងអាចធ្វើតាមរយៈ៖

- ក. ការជូនដំណឹងដោយផ្ទាល់នៅទីស្នាក់ការក្រុមហ៊ុន

ខ. ទំនាក់ទំនងតាមទូរស័ព្ទ

គ. ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិច

ឃ. លិខិតជាលាយលក្ខណ៍អក្សរ

ប្រសិនបើអ្នកទាមទារសំណងខកខានក្នុងការជូនដំណឹងភ្លាមៗ យើងខ្ញុំនឹងមិនបដិសេធការទាមទារណាមួយឡើយ ប្រសិនបើយើងខ្ញុំត្រូវបានព្យួរបង្ហាញដោយសមហេតុផលថា អ្នកទាមទារសំណងពុំមានលទ្ធភាពក្នុងការជូនដំណឹងភ្លាមៗតាមរយៈពេលកំណត់ ហើយអ្នកទាមទារសំណងនោះបានព្យាយាមធ្វើការជូនដំណឹងនេះលឿនបំផុតតាមដែលអាចធ្វើបាន។

២. ភស្តុតាងនៃមរណភាព

នៅនៅពេលបានទទួលការជូនដំណឹងនេះ យើងខ្ញុំនឹងប្រគល់ជូនអ្នកទាមទារសំណងនូវទម្រង់ពាក្យស្នើសុំទាមទារសំណងព្រមទាំងបញ្ជីឯកសារតម្រូវសម្រាប់បំពេញដើម្បីជាភស្តុតាង ក្នុងរយៈពេល ២៤ម៉ោង។ ប្រសិនបើទម្រង់ពាក្យស្នើសុំមិនត្រូវបានប្រគល់ទៅឲ្យអ្នកទាមទារសំណងក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃទេ អ្នកទាមទារសំណងត្រូវបានចាត់ទុកថាបានអនុវត្តស្របតាមខ និងលក្ខខណ្ឌនៃការទាមទារសំណងនេះ ដោយយោងទៅតាមការជូនដំណឹងជាលាយលក្ខណ៍អក្សរបស់អ្នកទាមទារសំណងអំពីការកើតមានឡើង និងកាលៈទេសៈនៃមរណភាព។

៣. ភស្តុតាងនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ឬការបាក់បែកឆ្អឹង

ភស្តុតាងបង្ហាញអំពីពិការភាព និង/ឬការបាក់បែកឆ្អឹងត្រូវដាក់ជូនយើងខ្ញុំ ដែលយើងខ្ញុំជាអ្នកមានសិទ្ធិក្នុងការសម្រេចថា ពិការភាព និង/ឬការបាក់បែកឆ្អឹងនោះគ្រប់លក្ខខណ្ឌដូចបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។ យើងខ្ញុំមានសិទ្ធិស្នើឲ្យមានការពិនិត្យសមាជិកដែលត្រូវបានធានា និង/ឬ ពិនិត្យលើភស្តុតាងបង្ហាញពីមូលហេតុដែលនាំឲ្យឈានដល់ការធ្វើសេចក្តីសន្និដ្ឋាន ដោយបុគ្គលដែលជ្រើសរើសដោយយើងខ្ញុំ។

៤. ការទូទាត់សំណង

បន្ទាប់ពីផ្ទៀងផ្ទាត់រាល់ឯកសារដែលទាក់ទងនឹងការទាមទារសំណងរួចរាល់ហើយ ប្រសិនបើត្រូវបានបញ្ជាក់ថាស្ថិតនៅក្រោមការធានារ៉ាប់រង ក្រុមហ៊ុននឹងទូទាត់សំណងដែលបានទាមទារក្នុងរយៈពេល ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកទាមទារសំណងបានយល់ព្រមទទួលយកចំនួនទឹកប្រាក់ទាមទារសំណងដែលបានអនុម័ត។

៥. របៀបទូទាត់សំណង

ការទូទាត់សំណងអាចត្រូវបានធ្វើឡើងតាមរបៀបផ្សេងៗដូចជា ការផ្ទេរប្រាក់តាមគណនីធនាគារ មូលប្បទានបត្រ សាច់ប្រាក់ និងរបៀបទូទាត់ផ្សេងៗទៀតដែលអាចអនុវត្តបាននៅពេលទូទាត់។

XIV. ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីណាមួយដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

XV. ការផ្សព្វផ្សាយ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាយវិវាទមុននឹងប្តីទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

XVI. យុត្តាធិការ

បណ្តាសន្យារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

XVII. បទប្បញ្ញត្តិទូទៅ

១. បណ្តាសន្យារ៉ាប់រង

បណ្តាសន្យារ៉ាប់រងនេះត្រូវបានផ្តល់ជូនជាតម្លៃបស្ច័យទៅនឹងការបង់បុព្វលាភធានារ៉ាប់រង ដូចបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម និងអនុលោមតាម៖

- (១) ចម្លើយដែលផ្តល់ដោយអ្នក និង / ឬសមាជិកដែលត្រូវបានធានាក្នុងពាក្យស្នើសុំ / សំណើរបស់អ្នក ឬកម្រងសំណួរដែលបានសួរជាបន្តបន្ទាប់ដែលផ្តល់ដោយពួកយើងលើបញ្ហាណាមួយដែលទាក់ទងនឹងសំណើរបស់អ្នក និងការលាតត្រដាងណាមួយដែលធ្វើឡើងដោយអ្នកនិង / ឬសមាជិកដែលត្រូវបានធានាក្នុងចន្លោះពេលនៃការដាក់ពាក្យស្នើសុំ / សំណើនិងពេលវេលាដែលកិច្ចសន្យាត្រូវបានទទួលយក និង
- (២) របាយការណ៍វេជ្ជសាស្ត្រនិងរបាយការណ៍ផ្សេងៗទៀត និងកម្រងសំណួរផ្សេងៗ។
(ជាមួយត្រូវបានចាត់ទុកថាជា “ឯកសារព័ត៌មាន”)

ហើយព័ត៌មានជាសារវន្តទាំងនេះនឹងក្លាយជាផ្នែកនៃកិច្ចសន្យាធានារ៉ាប់រងរវាងយើង និងអ្នក។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីមានការបកស្រាយមិនត្រឹមត្រូវតាមកិច្ចសន្យាដែលបានធ្វើឡើងពីមុន

ទាក់ទងនឹងព័ត៌មានជាសារវន្តទាំងនេះ មានតែដំណោះស្រាយនៅក្នុងច្បាប់កម្ពុជាដែលពាក់ព័ន្ធប៉ុណ្ណោះ ដែលត្រូវអនុវត្ត។

បណ្ណសន្យារ៉ាប់រងរបស់អ្នក រួមមានបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងអត្ថប្រយោជន៍ធានារ៉ាប់រង បន្ថែមដែលអាចភ្ជាប់ជាមួយវា។ ផលិតផលនៃបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និង/ឬ ឈ្មោះកូដ និង/ឬឈ្មោះផលិតផល និងលេខទម្រង់នៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ប្រសិនបើមានភ្ជាប់មក ជាមួយបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបង្ហាញនៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង នៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

២. រូបិយបណ្ណ និងរបៀបបង់ប្រាក់

រាល់ទឹកប្រាក់ដែលត្រូវបង់ឱ្យយើងខ្ញុំ ឬដោយយើងខ្ញុំ ត្រូវជារូបិយបណ្ណដែលមានបង្ហាញលើ វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ឬការព្រមព្រៀងបន្តបន្ទាប់ទៀត។ រាល់ទឹកប្រាក់ដែលយើងខ្ញុំត្រូវបង់ ត្រូវធ្វើឡើងតាមរបៀបដែលកំណត់ដោយយើងខ្ញុំ។

៣. បទប្បញ្ញត្តិលើទិន្នន័យដែលតម្រូវ

(១) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវព័ត៌មានទាក់ទងនឹងសមាជិកដែលត្រូវបានធានាអនាគត និងការ បញ្ចប់ការធានារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានាបច្ចុប្បន្ន ដែលយើងខ្ញុំអាចតម្រូវឱ្យ រៀបចំការធានារ៉ាប់រង។ តាមការស្នើសុំរបស់យើងខ្ញុំ អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវរបាយការណ៍ ដែលបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើត មុខរបរ និងទិន្នន័យដទៃទៀតដែលពាក់ព័ន្ធនឹងសមាជិកដែល ត្រូវបានធានា ដែលត្រូវបានចាត់ទុកថាមានផលប៉ះពាល់ដល់ការផ្តល់ការធានារ៉ាប់រង និងលើ ការកំណត់អត្រាបុព្វលាភធានារ៉ាប់រងនាពេលអនាគត។ ទិន្នន័យ និងកំណត់ត្រាបែបនេះ ត្រូវ ផ្តល់ជូនបានសម្រាប់ការត្រួតពិនិត្យរបស់យើងខ្ញុំនៅពេលដែលសមហេតុផលណាមួយ។

(២) អ្នកត្រូវរក្សាទុកកំណត់ត្រាដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានាម្នាក់ៗ ក្រោមបណ្ណ សន្យារ៉ាប់រងនេះ ដោយបង្ហាញពីឈ្មោះ ភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើត ចំនួនទឹកប្រាក់ត្រូវបាន ធានារ៉ាប់រង កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព កាលបរិច្ឆេទនៃការបញ្ចប់ប ណ្ណសន្យារ៉ាប់រង ការផ្លាស់ប្តូរនានា ការកំណត់អ្នកទទួលផល និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដែលចាំបាច់ ដើម្បីអនុវត្តតាមខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងរបស់សមាជិកដែលត្រូវបានធា នា។

(៣) កំហុសក្នុងការរក្សាទុកកំណត់ត្រា នឹងមិនធ្វើឱ្យការធានារ៉ាប់រងក្លាយជាមោឃៈនោះទេ ប៉ុន្តែនៅពេលកំហុសក្នុងការរក្សាទុកកំណត់ត្រានេះត្រូវបានរកឃើញ ការកែសម្រួលលើបុព្វលាភ ធានារ៉ាប់រង និងអត្ថប្រយោជន៍នឹងត្រូវធ្វើឡើងតាមភាពចាំបាច់។

(៤) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវរាល់ព័ត៌មាន និងភស្តុតាងដែលយើងខ្ញុំស្នើសុំដោយសមហេតុផល អំពីបញ្ហាទាំងឡាយណាដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងនេះ។ រាល់ឯកសារដែលបានប្រគល់ ជូនអ្នកដោយសមាជិកដែលត្រូវបានធានាណាម្នាក់ ដែលមានជាប់ទាក់ទងនឹងការធានារ៉ាប់រង និងកំណត់ត្រាផ្សេងទៀតដែលអាចមានទាក់ទងនឹងការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបង្ហាញឱ្យយើងខ្ញុំធ្វើការត្រួតពិនិត្យ នៅពេលដែលសមហេតុផលណាមួយ។

(៥) រាល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូល ឬកាន់កាប់ដែលទាក់ទងនឹងសមាជិកដែល ត្រូវបានធានាណាម្នាក់។ ក្រោមបណ្ណសន្យារ៉ាប់រងនេះ អាចនឹងត្រូវបានប្រើប្រាស់ និងបង្ហាញដោយ យើងខ្ញុំចំពោះបុគ្គល ឬអង្គការដែលពាក់ព័ន្ធជាមួយយើងខ្ញុំសម្រាប់បញ្ហាដែលទាក់ទងនឹងការ ធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា។

(៦) វាគឺជាទំនួលខុសត្រូវរបស់អ្នក ក្នុងការធានាថាព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនយើងខ្ញុំ ត្រូវមានភាពត្រឹមត្រូវច្បាស់លាស់។ អ្នកត្រូវទទួលខុសត្រូវសងសំណង និងបន្តទទួលខុសត្រូវ សងសំណងមកយើងខ្ញុំ ចំពោះរាល់ការខាតបង់ថ្លៃសេវា ការចំណាយ សកម្មភាពនានាដែល យើងខ្ញុំបានទទួលរងគ្រោះ ដែលជាលទ្ធផលនៃការបោះឆ្នោយរបស់អ្នកក្នុងការអនុវត្តតាមខ និងលក្ខខណ្ឌខាងលើ។

៤. ការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬភេទ

(១) អាយុដែលមានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម គឺជាអាយុរបស់សមាជិកដែលត្រូវ បានធានា ដែលបានប្រកាសក្នុងពាក្យស្នើសុំរបស់អ្នក។ អាយុដែលបានលើកឡើងខាងដើម គឺជាអាយុ គិតត្រឹមថ្ងៃកំណើតចុងក្រោយរបស់សមាជិកដែលត្រូវបានធានា នៅកាលបរិច្ឆេទចាប់ផ្តើមសុពលភាព នៃបណ្ណសន្យារ៉ាប់រង។

ក្នុងករណីមានការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬ ភេទ បុព្វលាភធានារ៉ាប់រង និង/ឬ អត្ថប្រយោជន៍ ដែលត្រូវបង់នឹងត្រូវកែសម្រួលដោយយោងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដរបស់សមាជិកដែលត្រូវ បានធានា។

ក្នុងកំឡុងពេល ២ (ពីរ) ឆ្នាំដំបូងនៃបណ្ណសន្យារ៉ាប់រងនេះ ប្រសិនបើយើងរកឃើញថានៅថ្ងៃដាក់ពាក្យ ស្នើសុំ អាយុរបស់សមាជិកដែលត្រូវបានធានាគឺមានអាយុច្រើនជាង ឬតិចជាងអាយុដាក់ពាក្យស្នើសុំដែល បានកំណត់ យើងមានសិទ្ធិលុបចោលនូវការធានារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានារូបនោះ និង ផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានារូបនោះជូន ទៅកាន់អ្នកវិញ។

(២) ប្រសិនបើសមាជិកដែលត្រូវបានធានាមិនមានសិទ្ធិក្នុងការទទួលបានការធានារ៉ាប់រងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដ ការធានារ៉ាប់រងនេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយយើងខ្ញុំនឹងបង្វិលសងអ្នក វិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់នៃសមាជិកដែលត្រូវបានធានានោះ។

(៣) ការបង់ជូននូវអត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានធ្វើឡើង តែក្នុងករណីអាយុ និង/ឬ ភេទរបស់សមាជិកដែលត្រូវបានធានាបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ។ អាយុ និង/ឬ ភេទ របស់សមាជិកដែលត្រូវបានធានានឹងត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ ប្រសិនបើមានភស្តុតាង ជាក់លាក់ប្រគល់មកឱ្យយើងខ្ញុំ។

៥. ករណីមិនអាចជំទាស់បាន

ការខកខានរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ក្នុងការប្រកាសពីចំណុចណាមួយ ឬការថ្លែងមិនពិតរបស់ពួកគេពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់សម្រាប់ការធានារ៉ាប់រង (ហើយដែលមិនបានប្រកាសដោយភាគីណាផ្សេងទៀត) តែមិនមានលក្ខណៈជាការបន្តនោះមិនអាចជាមូលហេតុនាំឱ្យក្រុមហ៊ុនចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបានទេ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអស់រយៈពេល ២ ឆ្នាំ រាប់ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬកាលបរិច្ឆេទចាប់ផ្តើម ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេបង្អស់។

ការខកខានក្នុងការប្រកាស ឬ ការថ្លែងមិនពិត អាចកើតមានឡើងក្នុងទម្រង់បែបបទស្នើសុំធានារ៉ាប់រង ទម្រង់បែបបទភស្តុតាងពិនិត្យសុខភាព ឬ របាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬ ចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។

ប្រការនេះនឹងមិនមានប្រសិទ្ធិភាពចំពោះការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬភេទឡើយ។

៦. បន្ទុក និងថ្លៃចំណាយនានាដែលកំណត់ដោយច្បាប់

បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ជូនក្រុមហ៊ុនក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺមិនបូកបញ្ចូលពន្ធនាមួយឡើយ ហើយក្នុងករណីដែលច្បាប់តម្រូវឱ្យក្រុមហ៊ុនបង់ពន្ធលើបុព្វលាភធានារ៉ាប់រងដែលបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងគណនា ហើយប្រមូលពីម្ចាស់បណ្ណសន្យារ៉ាប់រងនូវចំនួនទឹកប្រាក់ដែលបានបង់ ឬត្រូវបង់ ដោយបូកបញ្ចូលពន្ធដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ ចំនួនដែលបានគណនាដោយក្រុមហ៊ុននេះ ត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងបន្ថែម និងដោយមិនមានការដក ឬកាត់កងពីចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះនោះទេ។ ពន្ធមានន័យថា ពន្ធក្នុងពេលបច្ចុប្បន្ន ឬអនាគត ដោយផ្ទាល់ ឬដោយប្រយោល រាប់បញ្ចូលទាំងពន្ធលើទំនិញ និងសេវាកម្ម ពន្ធ អាករ បន្ទុក កម្រៃ ការដកហូត ឬការកាត់ទុក ទោះក្នុងទម្រង់ណាមួយក៏ដោយ និងការពិន័យនានាពាក់ព័ន្ធនឹងចំណុចទាំងនេះ។

៧. សុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា

យោងតាមខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រងខាងក្រោម ការធានារ៉ាប់រងរបស់បុគ្គលដែលបានចុះឈ្មោះស្នើសុំធានារ៉ាប់រងនឹងមានសុពលភាព នៅកាលបរិច្ឆេទដែលបានកំណត់ដូចខាងក្រោម៖

- ក) កាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬ
- ខ) ក្នុងករណីមានអត្ថប្រយោជន៍ត្រូវបានបន្ថែមទៅលើបណ្ណសន្យារ៉ាប់រង នៅក្រោយកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ត្រូវយកកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃអត្ថប្រយោជន៍នោះ ឬ
- គ) កាលបរិច្ឆេទដែលបុគ្គលនោះបានបំពេញទៅតាមលក្ខខណ្ឌតម្រូវក្នុងការចុះឈ្មោះដំបូង។

សុពលភាពនៃការធានារ៉ាប់រងត្រូវតែឆ្លងកាត់ការវាយតម្លៃដោយផ្អែកទៅតាមហានិភ័យជានិច្ច។

៨. ខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព

ក្នុងករណីមានរបួស ឬជំងឺ ប្រសិនបើសិស្សនិស្សិតមិនបានចូលរៀននៅសាលានៅកាលបរិច្ឆេទដែលការធានារ៉ាប់រងរបស់សិស្សនិស្សិតនោះមានសុពលភាពដូចមានចែងខាងលើ ការធានារ៉ាប់រងនោះនឹងពុំមានសុពលភាពទេ លុះត្រាតែបុគ្គលនោះត្រឡប់មកចូលរៀននៅសាលាវិញក្នុងរយៈពេល៣០ថ្ងៃជាប់ៗគ្នា។

សម្រាប់គោលបំណងនៃបណ្ណសន្យារ៉ាប់រងនេះ “ការចូលរៀននៅសាលា” មានន័យថាការមានវត្តមាននិងចូលរួមក្នុងថ្នាក់រៀន វគ្គសិក្សា សកម្មភាព និងការបណ្តុះបណ្តាល ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធអនឡាញ នៅទីតាំងធម្មតារបស់សាលា ដូចដែលបានកំណត់ដោយកម្មវិធីសិក្សារបស់សាលា។

XVIII. ខ និងលក្ខខណ្ឌផ្សេងៗទៀត

- (១) ការបំពានច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបាននៃប្រការណាមួយក្នុងខ និងលក្ខខណ្ឌទូទៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នឹងមិនត្រូវប៉ះពាល់ដល់ប្រសិទ្ធភាពនៃច្បាប់ ឬភាពដែលអាចអនុវត្តបាននៃខ និងលក្ខខណ្ឌផ្សេងទៀតក្នុងបណ្ណសន្យារ៉ាប់រងនេះឡើយ។
- (២) បញ្ជីឯកសារ និង/ឬ គណនីរបស់យើងខ្ញុំគឺជាភស្តុតាងចុងក្រោយអំពីស្ថានភាពគណនីរវាងគូភាគីក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ការបញ្ជាក់ណាមួយរបស់បុគ្គលិកយើងខ្ញុំពាក់ព័ន្ធនឹងទឹកប្រាក់ ឬការទទួលខុសត្រូវនាពេលបច្ចុប្បន្នដែលមិនទាន់បានបង់ ឬនៅសល់ ដែលយើងខ្ញុំបានចំណាយសម្រាប់សមាជិកដែលត្រូវបានធានា ត្រូវជាប់ជាកាតព្វកិច្ច និងចាត់ទុកជាភស្តុតាងសំខាន់ និងចុងក្រោយសម្រាប់សមាជិកដែលត្រូវបានធានា នៅតុលាការគ្រប់ជាន់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។

(៣) ប្រសិនបើយើងខ្ញុំពន្យារពេល ឬខកខានក្នុងការអនុវត្តសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ណាមួយ ក្រោមបណ្តាសន្យារ៉ាប់រងនេះ នឹងមិនត្រូវចាត់ទុកជាការបោះបង់ចោលសិទ្ធិឡើយ។ ការអនុវត្តសិទ្ធិ ឬដំណោះស្រាយផ្លូវច្បាប់តែមួយ ឬដោយផ្នែក មិនអាចរារាំងយើងខ្ញុំពីការអនុវត្តសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ណាផ្សេងទៀតបានឡើយ។ សិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្តល់ឱ្យក្នុងបណ្តាសន្យារ៉ាប់រងនេះត្រូវបូកបន្ថែម និងរាប់បញ្ចូលទាំងសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្សេងទៀត (មិនថាផ្តល់ឱ្យដោយច្បាប់ ឬផ្សេងពីនេះ)។

(៤) បណ្តាសន្យារ៉ាប់រងនេះត្រូវបន្តមានសុពលភាព និងចងក្លាបជាភាគពួកកិច្ចសម្រាប់គ្រប់គោលបំណងទាំងអស់ ទោះមានការផ្លាស់ប្តូរណាមួយដូចជាការរំលាយបញ្ចូលគ្នា ការផ្លាស់ប្តូរឈ្មោះ ការស្ថាបនាឡើងវិញ ឬផ្សេងពីនេះ ដែលអាចនឹងត្រូវបានធ្វើឡើងក្រោមការកំណត់របស់យើងខ្ញុំ។

(៥) ខ និងលក្ខខណ្ឌដែលបានចែងក្នុងបណ្តាសន្យារ៉ាប់រងនេះបង្កើតបានជាខ និងលក្ខខណ្ឌទាំងមូលរបស់បណ្តាសន្យារ៉ាប់រងនេះ។ មិនមានការធានារ៉ាប់រងអះអាង ឬការរាយការណ៍ផ្ទុយពីនេះពីមុនណាមួយធ្វើឡើងពាក់ព័ន្ធនឹងបណ្តាសន្យារ៉ាប់រងនេះ ទោះដោយផ្ទាល់មាត់ ឬដោយលាយលក្ខណ៍អក្សរ ត្រូវបានចាត់ទុកជាផ្នែកនៃបណ្តាសន្យារ៉ាប់រងនេះឡើយ។

(៦) យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែខសន្យានៃបណ្តាសន្យារ៉ាប់រងនេះ តាមវិធី និងហេតុផលសមស្របក្នុងករណីមានការផ្លាស់ប្តូរណាមួយក្នុងច្បាប់ ឬក្នុងគោលការណ៍នៃការប្រមូលពន្ធដែលត្រូវអនុវត្តចំពោះយើងខ្ញុំ ឬចំពោះបណ្តាសន្យារ៉ាប់រងនេះ។

XIX. ឧបសម្ព័ន្ធ

ភាគរយ (%) នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងដែលនឹងត្រូវផ្តល់ជូនសម្រាប់សំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹងដោយគ្រោះថ្នាក់ជាយថាហេតុ÷

ល.រ	ព្រឹត្តិការណ៍ត្រូវបានធានារ៉ាប់រង	ភាគរយ (%) នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
1	ការបាត់បង់អវយវៈ១ (មួយ)	50%
2	ការបាត់បង់ដៃ/ជើងម្ខាងត្រឹម កដៃ/ កជើង	50%
3	ការបាត់បង់ភ្នែកម្ខាង	50%
4	ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮនៃត្រចៀកទាំងសងខាង	75%
5	ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮនៃត្រចៀកម្ខាង	20%
6	ការបាត់បង់សមត្ថភាពក្នុងការនិយាយ	50%

7	ការបាត់បង់មេដៃ ២ (ពីរ) ÷ ទាំង២ (ពីរ) ថ្នាំនៃមេដៃនីមួយៗ	30%
8	ការបាត់បង់មេដៃ ១ (មួយ) ÷ ទាំង២ (ពីរ) ថ្នាំ	10%
9	ការបាត់បង់មេដៃ ១ (មួយ) ÷ តែ១ (មួយ) ថ្នាំ	5%
10	ការបាត់បង់ចង្កូលដៃ ម្រាមកណ្តាល នាងដៃ ឬកូនដៃ ១ (មួយ) ÷ ទាំង ៣ (បី) ថ្នាំនៃម្រាមណាមួយ	5%
11	ការបាត់បង់ចង្កូលដៃ ម្រាមកណ្តាល នាងដៃ ឬកូនដៃ ១ (មួយ) ÷ ត្រឹម ២ (ពីរ) ថ្នាំនៃម្រាមណាមួយ	5%
12	ការបាត់បង់ចង្កូលដៃ ម្រាមកណ្តាល នាងដៃ ឬកូនដៃ ១ (មួយ) ÷ តែ១ (មួយ) ថ្នាំនៃម្រាមណាមួយ	5%
13	ការបាត់បង់មេដើង ១ (មួយ) ÷ ទាំង២ (ពីរ) ថ្នាំ	5%
14	ការបាត់បង់មេដើង ១ (មួយ) ÷ តែ១ (មួយ) ថ្នាំ	5%
15	ការបាត់បង់ម្រាមដើងណាមួយផ្សេងទៀតក្រៅពីមេដើង (ក្នុងមួយម្រាម)	5%
16	* ការបាត់បង់បែកឆ្អឹងដែលព្យាបាលដោយវះកាត់	20%*
17	* ការបាត់បង់បែកឆ្អឹងដែលព្យាបាលដោយមិនវះកាត់	5%*

* សំណងនៃការបាត់បង់បែកឆ្អឹងដែលព្យាបាលដោយវះកាត់ និងសំណងនៃការបាត់បង់បែកឆ្អឹងដែល ព្យាបាលដោយមិនវះកាត់ នឹងត្រូវផ្តល់ជូនតែមួយលើកប៉ុណ្ណោះនៅក្នុងឆ្នាំនៃបណ្តាសន្យារ៉ាប់រង។